



Australian Government

# New Business Assistance

with NEIS

KHMER

## New Business Assistance ជាមួយ NEIS

ប្រសិនបើអ្នកមានគំនិតដើម្បីចាប់ផ្តើមអាជីវកម្មខ្នាតតូចរបស់អ្នក អ្នកប្រហែលជាអាចមានសិទ្ធិទទួលបាន **New Business Assistance (ជំនួយអាជីវកម្មថ្មី) ជាមួយ NEIS**។

New Business Assistance ជាមួយ NEIS ផ្តល់ការគាំទ្រជាលក្ខណៈផ្ទាល់ខ្លួន ដើម្បីជួយអ្នកឱ្យបានក្លាយជាម្ចាស់អាជីវកម្មដែលធ្វើការងារខ្លួនឯង។

មានទឹកនៃងចំនួន ៨,៦០០០ ដែលអាចរកបាននៅទូទាំងប្រទេសជាប់រាល់ឆ្នាំ ដែលចាត់ចែងដោយបណ្តាញនៃអ្នកផ្តល់សេវា NEIS ចំនួន២១។

### តើ New Business Assistance ជួយដោយបែបណា?

New Business Assistance អាចជួយអ្នកដោយផ្តល់ជូន៖

- ការបណ្តុះបណ្តាលអាជីវកម្មខ្នាតតូចដែលរដ្ឋទទួលស្គាល់ជាផ្លូវការ
- ការណែនាំ និងការគាំទ្រជាលក្ខណៈផ្ទាល់ខ្លួន ពីអ្នកផ្តល់សេវា NEIS ក្នុងតំបន់នៃអាជីវកម្មថ្មី ដើម្បីជួយឱ្យគំនិតអាជីវកម្មក្លាយជាការអនុវត្ត
- ការគាំទ្រលើប្រាក់ចំណូលរហូតដល់ទៅ៣៩សប្តាហ៍ (ប្រាក់ជំនួយ NEIS) និងប្រាក់ជំនួយលើថ្លៃឈ្នួលផ្ទះ NEIS រហូតដល់ទៅ២៦សប្តាហ៍ (បើមានសិទ្ធិទទួលបាន)។

### តើខ្ញុំមានសិទ្ធិទទួលបាន New Business Assistance ដែរឬទេ?

អ្នកអាចចូលរួមក្នុង New Business Assistance ប្រសិនបើអ្នក៖

- មានអាយុយ៉ាងតិចណាស់១៨ឆ្នាំ នៅពេលចាប់ផ្តើមអាជីវកម្មថ្មីរបស់អ្នក
- មិនត្រូវបានច្បាប់ហាមឃាត់ពីការធ្វើការងារនៅក្នុងប្រទេសអូស្ត្រាលី
- មិនមែនជាអ្នកទេសចររបរដែលធ្វើការនៅពេលមកលេងកម្សាន្ត ឬនិស្សិតរបរដែលសិក្សាក្នុងប្រទេសអូស្ត្រាលី
- អាចមានលទ្ធភាពចូលរួមក្នុងការបណ្តុះបណ្តាល NEIS (ប្រសិនបើពាក់ព័ន្ធ) និងធ្វើការពេញម៉ោងនៅក្នុងអាជីវកម្មថ្មីដែលបានដាក់ស្នើរបស់អ្នក
- មិនបានចូលរួមក្នុង NEIS កាលពីឆ្នាំកន្លងទៅ
- មិនពាក់ព័ន្ធក្នុងការរៀនសូត្រដែលនៅដំណាក់កាល។

### តើគំនិតអាជីវកម្មអ្វីខ្លះអាចទទួលបានជំនួយ?

អ្នកផ្តល់សេវា NEIS របស់អ្នក នឹងវាយតម្លៃគំនិតអាជីវកម្មរបស់អ្នកដើម្បីធានាថា គំនិតនោះឆ្លើយតបនឹងលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានអាជីវកម្ម។

នេះមានន័យថា អាជីវកម្មដែលអ្នកបានដាក់ស្នើ៖

- មិនទាន់អាចដំណើរការលើមូលដ្ឋានពាណិជ្ជកម្មនៅឡើយ
- មានរចនាសម្ព័ន្ធដែលអាចរកបាន
- មានសិទ្ធិស្របច្បាប់ និងមានលទ្ធភាពស្ម័គ្រចិត្តនឹងការពិនិត្យពិច័យជាសាធារណៈ
- ត្រូវបានវាយតម្លៃថា ផ្តល់ផលចំណេញដោយអ្នកផ្តល់សេវា NEIS របស់អ្នក
- នឹងបានបង្កើតឡើង មានទីតាំង និងដំណើរការតែឯកឯងនៅក្នុងប្រទេសអូស្ត្រាលី
- ត្រូវបានរៀបចំឡើង ដូច្នេះអ្នកមាន និងរក្សាការគ្រប់គ្រងលើផលប្រយោជន៍ពាណិជ្ជកម្ម NEIS ខណៈពេលដែលកំពុងចូលរួមក្នុង New Business Assistance ជាមួយ NEIS។

### តើខ្ញុំអាចទទួលបាន New Business Assistance ដោយរបៀបណា?

អ្នកអាចទាក់ទងអ្នកផ្តល់សេវា NEIS ដោយផ្ទាល់ ដែលមានទីតាំងនៅក្នុងតំបន់របស់អ្នក។ អ្នកអាចរកឃើញបញ្ជីអ្នកផ្តល់សេវា NEIS នៅលើទំព័រ *Find a Provider* (ស្វែងរកអ្នកផ្តល់សេវា) នៅតាមរូបសៃ [jobactive.gov.au](http://jobactive.gov.au)។

ក្រៅពីនេះ អ្នកអាចទាក់ទងអ្នកផ្តល់សេវា jobactive, ParentsNext ឬ Disability Employment Services ក្នុងតំបន់លោកអ្នក ដើម្បីពិភាក្សាឱ្យបានដឹងថាតើ New Business Assistance សមស្របសម្រាប់អ្នកដែរឬទេ។

### ការបណ្តុះបណ្តាល NEIS

ការបណ្តុះបណ្តាល NEIS ជួយអ្នកឱ្យសម្រេចបានគុណសម្បត្តិដែលរដ្ឋទទួលស្គាល់ទូទាំងប្រទេស។ នេះគឺជាសកម្មភាពដែលបានអនុម័តដោយ Centrelink រហូតដល់ទៅ១៣សប្តាហ៍។

អ្នកផ្តល់សេវា NEIS នឹងបញ្ជូនអ្នកទៅវគ្គបណ្តុះបណ្តាលសមរម្យដោយផ្អែកលើមុខជំនួញដែលអ្នកកំពុងរៀបចំផែនការ។ ទាំងនេះមាន៖

- Certificate III in Micro-Business Operations
- (វិញ្ញាបនប័ត្រ III នៅក្នុងប្រតិបត្តិការមីក្រូអាជីវកម្ម) ឬ
- Certificate IV in New Small Business
- (វិញ្ញាបនប័ត្រ IV នៅក្នុងអាជីវកម្មខ្នាតតូចថ្មី)។

ក្នុងអំឡុងពេលបណ្តុះបណ្តាល អ្នកនឹងបង្កើតផែនការអាជីវកម្មមួយដែលនឹងត្រូវមានការអនុម័តពីអ្នកផ្តល់សេវារបស់អ្នក។

\* គម្រោងលើកទឹកចិត្តសហគ្រាសថ្មី

## ការណែនាំ និងគាំទ្រផ្នែកអាជីវកម្ម

ការណែនាំ និងគាំទ្រផ្នែកអាជីវកម្ម គឺជាផ្នែកមួយដ៏សំខាន់នៃ New Business Assistance ជាមួយ NEIS។ អ្នកនឹងទទួលបានការណែនាំផ្នែកអាជីវកម្ម ក្នុងអំឡុងពេលដំបូងនៃការធ្វើអាជីវកម្មរបស់អ្នក។

អ្នកណែនាំផ្នែកអាជីវកម្ម គឺជាអ្នកដែលមានបទពិសោធន៍ផ្នែកអាជីវកម្ម ដែលផ្តល់ជំនួយ និងជំនួយនានាអំពីបញ្ហាអង្គការ ហិរញ្ញវត្ថុ និងទីផ្សារដើម្បីជួយអ្នកក្នុងការបង្កើតអាជីវកម្មរបស់អ្នក។

## ប្រាក់ជំនួយ NEIS

ប្រសិនបើអ្នកទទួលបានប្រាក់ឧបត្ថម្ភលើប្រាក់ចំណូលជាក់លាក់ពីក្រសួងសេវាកម្មមនុស្ស (DHS) ឬ Department of Veterans' Affairs (DVA) អ្នកអាចមានសិទ្ធិទទួលបានប្រាក់ជំនួយ NEIS រហូតដល់ទៅ៣៩សប្តាហ៍ដំបូងនៃការប្រតិបត្តិការអាជីវកម្ម។ នេះគឺជាសម្រេចលើការបំពេញកាតព្វកិច្ច ដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងអ្នកចូលរួម NEIS របស់អ្នក។

ប្រាក់ជំនួយ NEIS គឺស្មើនឹងអត្រាប្រាក់ជំនួយ Newstart Allowance សម្រាប់មនុស្សទោល មានអាយុចាប់ពី២២ឆ្នាំឡើងទៅ ហើយគ្មានកូន។ ប្រាក់ជំនួយនេះត្រូវបានបើកឱ្យរៀងរាល់ពីរសប្តាហ៍បន្ទាប់។

អាជីវកម្មថ្មីរបស់អ្នកត្រូវតែជាសកម្មភាពចម្បង និងពេញម៉ោងរបស់អ្នក។ អ្នកអាចទទួលបានប្រាក់ចំណូល ពីក្រៅអាជីវកម្មថ្មីរបស់អ្នក (ដូចជាការវិនិយោគ ឬការងារផ្សេងទៀត)។ ប្រសិនបើប្រាក់ចំណូលពីក្រៅរបស់អ្នកមានចំនួនលើសពីពីរដង នៃអត្រាប្រាក់មូលដ្ឋាននៃប្រាក់ជំនួយ NEIS ក្នុងត្រីមាសហិរញ្ញវត្ថុដែលពាក់ព័ន្ធ វាអាចប៉ះពាល់ដល់ចំនួនប្រាក់ជំនួយ NEIS របស់អ្នក។

ប្រសិនបើអ្នកទទួលបានប្រាក់ឧបត្ថម្ភ DHS ឬ DVA ជាក់លាក់ណាមួយ អ្នកប្រហែលជាអាចជ្រើសរើសដើម្បីបន្តទទួលបានប្រាក់ទាំងនេះ ខណៈពេលកំពុងចូលរួមក្នុង New Business Assistance ជាមួយ NEIS។

## ប្រាក់ជំនួយថ្លៃឈ្នួលផ្ទះ NEIS

អ្នកក៏អាចមានសិទ្ធិទទួលបានប្រាក់ជំនួយថ្លៃឈ្នួលផ្ទះ NEIS ផងដែរ។ នេះគឺជាប្រាក់អត្រាថេរសម្រាប់រយៈពេល២៦សប្តាហ៍ គិតចាប់ពីថ្ងៃដែលអ្នកទទួលបានប្រាក់ជំនួយ NEIS ជាលើកដំបូង។

ដើម្បីមានសិទ្ធិទទួលបានប្រាក់ជំនួយថ្លៃឈ្នួលផ្ទះ NEIS អ្នកត្រូវតែទទួលបានប្រាក់ជំនួយថ្លៃឈ្នួលផ្ទះ DHS ឬ DVA មុនពេលអ្នកចាប់ផ្តើមទទួលបានប្រាក់ជំនួយ NEIS។

## តើខ្ញុំមានកាតព្វកិច្ចអ្វីខ្លះ នៅពេលចូលរួមក្នុង New Business Assistance ជាមួយ NEIS?

អ្នកត្រូវបានតម្រូវឱ្យ៖

- ទទួលបានការបណ្តុះបណ្តាល NEIS
- ប្រតិបត្តិការអាជីវកម្មថ្មីរបស់អ្នក ស្របតាមផែនការអាជីវកម្មរបស់អ្នក និង
- បំពេញគ្រប់លក្ខខណ្ឌនៃ NEIS Participant Agreement របស់អ្នក។

ប្រសិនបើអ្នកចង់ផ្លាស់ប្តូររបៀបដំណើរការអាជីវកម្មរបស់អ្នក (ដូចជាទីតាំង ឬម៉ោងធ្វើការ) អ្នកត្រូវតែពិភាក្សាអំពីការផ្លាស់ប្តូរទាំងនេះជាមួយអ្នកផ្តល់សេវា NEIS របស់អ្នក មុននឹងអ្នកចាត់វិធានការណាមួយ។

ប្រសិនបើអ្នកធ្វើការផ្លាស់ប្តូរការរៀបចំប្រតិបត្តិការអាជីវកម្មរបស់អ្នក ដោយគ្មានការអនុញ្ញាត នោះប្រាក់ជំនួយ NEIS របស់អ្នកអាចត្រូវបានផ្អាក (ប្រសិនបើពាក់ព័ន្ធ) និង / ឬ NEIS Participant Agreement របស់អ្នកអាចត្រូវបានបញ្ចប់។

## តើចង់ទទួលបានព័ត៌មានបន្ថែមទៀតឬទេ?

- ចូលទៅកាន់រូបវិទ្យា [jobs.gov.au/neis](http://jobs.gov.au/neis)
- ស្វែងរកអ្នកផ្តល់សេវា NEIS ក្នុងតំបន់របស់អ្នក នៅលើទំព័រ Find a Provider នៅលើរូបវិទ្យា [jobactive.gov.au](http://jobactive.gov.au)
- និយាយទៅកាន់អ្នកផ្តល់សេវា jobactive, ParentsNext ឬអ្នកផ្តល់សេវា Disability Employment Services ឬ Employment Services Information Line ឬហៅទូរស័ព្ទលេខ 13 62 68^

## តើអ្នកត្រូវការជំនួយជាមួយសន្លឹកព័ត៌មាននេះឬទេ?

ប្រសិនបើអ្នកត្រូវការអ្នកបកប្រែភាសា សូមទូរស័ព្ទទៅសេវាកម្មបកប្រែភាសាសរសេរ និងនិយាយ (TIS) លេខ 131 450^ រួចស្នើសុំ Employment Services Information Line លេខ 13 62 68^។

ប្រសិនបើអ្នកជាមនុស្សច្រឡំ ឬមានបញ្ហាក្នុងការស្តាប់ ឬនិយាយ អ្នកអាចប្រើសេវាកម្មបញ្ជូនបន្តជាតិ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់រូបវិទ្យា [www.relayservice.com.au](http://www.relayservice.com.au)។

^ សូមកត់សម្គាល់ថា ថ្ងៃហៅទូរស័ព្ទ អនុវត្តចំពោះការហៅទៅកាន់លេខ '13' ពីទូរស័ព្ទដៃ។